

ព័ត៌មានអំពីសាលាបឋមសិក្សាប្រចាំខែមិថុនា


ឆ្នាំសិក្សា២០២០-២០២១

សូមជម្រាបជូនដំណឹងដល់លោក លោកស្រីដែលជាមាតា បិតាឬ អ្នកអាណាព្យាបាលសិស្សទាំងអស់ឲ្យបានជ្រាបថា៖ នៅឆ្នាំសិក្សា២០២០-២០២១នេះ កាន់តែកៀកជិតចប់ទៅហើយ។ ដូចលោក លោកស្រីបានជ្រាបកន្លងមកហើយថានៅឆ្នាំសិក្សានេះ មានភាពលំបាកយ៉ាងខ្លាំង សាលាទូទាំងប្រទេសកម្ពុជាបានប្រឈមមុខនឹងឧបសគ្គជាច្រើនចំពោះការបង្រៀន និងរៀនពីចម្ងាយដល់កូនៗសិស្សានុសិស្ស។ វិបត្តិកូវីដ១៩ មានភាពមិនច្បាស់លាស់ និងបានធ្វើឲ្យមានការផ្លាស់ប្តូរធនធានបុគ្គលិកសិក្សាមួយចំនួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងខ្ញុំពិតជាមានភាពស្ងប់ស្ងែងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សារបស់កូនៗសិស្សានុសិស្សដែលបានប្រឈម និងឆ្លងកាត់ឧបសគ្គដ៏លំបាកនៅក្នុងឆ្នាំសិក្សានេះ។ ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណដល់លោក លោកស្រីដែលបានលះបង់ និងខិតខំប្រឹងប្រែងចូលរួមសហការណ៍ជាមួយសាលាដើម្បីឲ្យកូនៗបានបន្តការសិក្សា និងអភិវឌ្ឍន៍ចំណេះដឹងរបស់ពួកគេ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានខិតខំព្យាយាម និងលះបង់ក្នុងការបំពេញការងារកន្លងមក។ យើងខ្ញុំសង្ឃឹមថា វិបត្តិកូវីដ១៩ នឹងមានស្ថានភាពល្អប្រសើរដូចដើម ហើយសាលាអាចបើកដំណើរការធម្មតា ដើម្បីស្វាគមន៍ដល់កូនៗសិស្សានុសិស្សវិលត្រឡប់ចូលរៀនវិញនៅឆ្នាំសិក្សាថ្មី២០២១-២០២២ប្រកបដោយសុវត្ថិភាព។ ជាចុងបញ្ចប់ក្នុងឱកាសវិស្សមកាលខាងមុខនេះ យើងខ្ញុំសូមបួងសួង និងគោរពជូនពរដល់លោក លោកស្រីព្រមទាំងកូនៗសិស្សានុសិស្សទទួលបានសុខភាពល្អបរិបូណ៌ ព្រមទាំងបានឈប់សម្រាកដើម្បីជួបជុំក្រុមគ្រួសារប្រកបដោយភាពរីករាយ និងសុវត្ថិភាព។

ជួបគ្នានៅឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១!

ការបង្រៀន និងរៀនពីចម្ងាយ

កូនៗសិស្សានុសិស្សបានខិតខំប្រឹងប្រែងក្នុងការសិក្សាពីចម្ងាយ និងបានទទួលលទ្ធផលល្អអស្ចារ្យប្រចាំត្រីមាសទី៣នេះ។ ជាងនេះទៅទៀតពួកគេបានបង្កើតប្រធានបទសិក្សាជាច្រើន និងមានការជួយជ្រោមជ្រែងពីលោក លោកស្រី មាតា បិតា ឬអ្នកអាណាព្យាបាល។ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ពួកគេនៅតែបន្តអភិវឌ្ឍន៍ចំណេះដឹងដើម្បីភាពជោគជ័យ។ យើងខ្ញុំពិតជាមានមោទនភាពចំពោះពួកគេខ្លាំង។



អបអរសាទរដល់សិស្សថ្នាក់ទី៦ឆ្នាំសិក្សា ២០២០-២០២១ ត្រូវឡើងទៅថ្នាក់ទី៧ ផ្នែកអនុវិទ្យាល័យ នៅឆ្នាំសិក្សាថ្មី ២០២១-២០២២ ខាងមុខដូចមានរាយនាមខាងក្រោម៖

- | | | |
|--|-----------------------|-------------------|
| ១. តាន់ សាវឌី | ២. យក់ វិសិទ្ធ | ៣. លី រតនៈ |
| ៤. ឡានពុង ប៉ាតារាជាណេ | ៥. លី មិនសូ | ៦. ថុង គឹមហៃ |
| ៧. ផាលីអូតទី អេនចេលឡា ម៉ាលីស | ៨. ផាក ស៊ូ ជិន | ៩. អ៊ុំ ពេជ្របរមី |
| ១០. ពិសិទ្ធ មុន្នីនាថ | ១១. គឹម ជានីហ្សា | ១២. កាំង ឆាយតិច |
| ១៣. អ៊ីវីន ជូឡេស ជាឌីលឡា វិខាប្លែនខា១៤. លាង រ៉េតត្រៃ | ១៥. ឌី ហេងដូរ្យតាតូឡា | |
| ១៦. មីវេលឡា ហ្វេត ហាត់ឈីនសាន់ | ១៧. ហេង វីសាក់ក្រ | ១៨. ផាន តិកស៊ីង |



ការចូលរួមកិច្ចប្រជុំពិលទ្ធផលសិក្សារបស់កូនៗ ឬសិស្សានុសិស្សដើម្បីបញ្ជប់ឆ្នាំសិក្សា២០២០-២០២១

សូមជម្រាបជូនដំណឹងដល់លោក លោកស្រីដែលជាមាតា បិតា ឬ អ្នកអាណាព្យាបាលសិស្សទាំងអស់ដើម្បីអញ្ជើញមកទទួលរបាយការណ៍សិក្សារបស់សិស្ស ជាមួយនឹងឯកសារសិក្សារបស់ពួកគេ នៅថ្ងៃសុក្រទី១១ ខែមិថុនា ឆ្នាំ២០២១។ ប្រសិនបើលោក លោកស្រីមិនអាចមកទទួលរបាយការណ៍សិក្សាទាំងនោះបាន សូមផ្តល់ព័ត៌មានមក ការិយាល័យរដ្ឋបាល ដើម្បីធ្វើការរៀបចំផ្ញើជូនតាមរយៈកម្មវិធីតេឡេក្រាមTelegram។ ជាមួយគ្នានេះដែរ សាលានឹងរៀបចំកិច្ចប្រជុំរវាងលោក លោកស្រី និងលោកគ្រូ អ្នកគ្រូ បន្តកថ្នាក់ពិលទ្ធផលសិក្សាប្រចាំឆ្នាំរបស់កូនៗ សិស្សានុសិស្ស សម្រាប់សិស្សមន្ត្រីយុវកម្មច្បាប់ដល់ថ្នាក់ទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទទី១៤ ដល់ថ្ងៃពុធទី១៦ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ។ កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ដល់លោក លោកស្រី ដើម្បីជ្រាបពីលទ្ធផលសិក្សារយៈពេល១ឆ្នាំពេញ ព្រមទាំងមានឱកាសពិភាក្សា ប្រឹក្សា និងសួរសំណួរផ្សេងៗពីបញ្ហារបស់កូនៗ។ **បញ្ជាក់:** កិច្ចប្រជុំនេះ មាន២ជម្រើស។ ជម្រើសទី១ លោក លោកស្រីត្រូវអញ្ជើញមកប្រជុំនៅសាលាដោយផ្ទាល់ (សាលាបានរៀបចំ គោលការណ៍សុវត្ថិភាពស្របតាមសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាល) និង ជម្រើសទី២ តាមរយៈការប្រជុំពីចម្ងាយដោយប្រើកម្មវិធី Zoom។ សូមលោក លោកស្រីជួយផ្តល់ព័ត៌មានបញ្ជាក់ ពីពេលវេលា និងជម្រើសនៃការណាត់ជួបប្រជុំនេះមកផ្នែករដ្ឋបាលសាលាដើម្បីធ្វើការរៀបចំ និងផ្តល់ព័ត៌មានដល់ លោកគ្រូ អ្នក គ្រូបន្តកថ្នាក់។

ការរៀបចំលោកគ្រូ អ្នកគ្រូ និងថ្នាក់រៀននៅឆ្នាំសិក្សាថ្មី

វាជាពេលវេលាមួយដែលត្រូវនិយាយថា លាហើយ ដល់លោកគ្រូ អ្នកគ្រូល្អៗមួយចំនួននៅឆ្នាំសិក្សា២០២០-២០២១។ ក្នុងស្ថានភាពលំបាកពួកគាត់បានខិតខំប្រឹងប្រែង និងជួយ ជ្រោមជ្រែងដើម្បីបង្កាត់បង្រៀនពីចម្ងាយដល់កូនៗសិស្សានុសិស្សកន្លងមក។ សូមជូនពរពួកគាត់ទទួលបានសំណាងល្អ។ ខាងក្រោមនេះគឺជាការរៀបចំបុគ្គលិកសិក្សា លោកគ្រូ អ្នក គ្រូ និងថ្នាក់រៀននៅឆ្នាំសិក្សាថ្មី យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងក្នុងការស្វាគមន៍ដល់ពួកគាត់ ហើយពួកគាត់ក៏ទន្ទឹងរង់ចាំដើម្បីចូលរួមបង្កាត់បង្រៀនដល់កូនៗ សិស្សានុសិស្សនៅសាលាISSRផងដែរ។



ថ្ងៃបញ្ចប់ឆ្នាំសិក្សា២០២០-២០២១សម្រាប់ កម្មវិធីសិក្សាទាំង២ (ផ្នែកខេមប្រីដី និង ខេមរភាសា) នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី ១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១.០០ព្រឹក ។

ថ្នាក់រៀនបច្ចុប្បន្ន	ថ្នាក់រៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២	លោកគ្រូ អ្នកគ្រូ សម្រាប់ឆ្នាំសិក្សាថ្មី
មន្ត្រីយុវកម្មទាប	មន្ត្រីយុវកម្មទាប	អ្នកគ្រូ រីតា (Ms. Rita)
មន្ត្រីយុវកម្មមធ្យម ក	មន្ត្រីយុវកម្មមធ្យម	អ្នកគ្រូ សែឡា (Ms. Sheila)
មន្ត្រីយុវកម្មមធ្យម ខ	មន្ត្រីយុវកម្មខ្ពស់	អ្នកគ្រូ ខេដី (Ms. Katie)
មន្ត្រីយុវកម្មខ្ពស់ ក		
មន្ត្រីយុវកម្មខ្ពស់ ខ	ថ្នាក់ទី១	អ្នកគ្រូ ខារល (Ms. Caryl)
ថ្នាក់ទី១	ថ្នាក់ទី២	លោកគ្រូ ស្ទួន (Mr. Spoon)
ថ្នាក់ទី២ ក	ថ្នាក់ទី៣	លោកគ្រូហ្វីលីព (Mr. Philip)
ថ្នាក់ទី៣ ខ	ថ្នាក់ទី៤ ក	អ្នកគ្រូ ប៊ែណាដេត (Ms. Bernadette)
ថ្នាក់ទី៤ ក	ថ្នាក់ទី៤ ខ	លោកគ្រូ ដាងយ៉ែន (Mr. Duncan)
ថ្នាក់ទី៤ ខ	ថ្នាក់ទី៥	អ្នកគ្រូ ក្លរ៉ា (Ms. Gloria)
ថ្នាក់ទី៥		
ថ្នាក់ទី៦	ថ្នាក់ទី៦	លោកគ្រូ អាឡែន (Mr. Alan)



សកម្មភាពសប្បុរសធម៌ របស់សាលា ISSR

ពិធីប្រគល់អំណោយសប្បុរសធម៌ ជូនជាទីកអាល់កុលលាងដៃ និង ស្រោមដៃដល់មន្ត្រីអប់រំ យុវជននិងកីឡាខេត្តសៀមរាប និងក្រសួង អប់រំ យុវជននិងកីឡា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១



ពិធីប្រគល់អំណោយអង្ករចំនួន១តោជូនរដ្ឋបាលខេត្ត សៀមរាបដើម្បីជួយដល់ក្រុមគ្រួសារដែលរងគ្រោះក្នុងវិបត្តិកូវី ដ១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១ ។